

ច្បាប់រដ្ឋវ៉ាស៊ីនតោននៅជុំវិញ ករណី រំលោភបំពានលើកុមារ និងការទុកកុមារចោល



ឯកសារនេះមានគោលបំណងផ្តល់ការអប់រំអំពីច្បាប់សារវ៉ានៃរដ្ឋវ៉ាស៊ីនតោនជុំវិញករណីរំលោភបំពានលើកុមារ និងការទុកកុមារចោល និងយោងសេចក្តីព្រាង Revised Code of Washington (ឯច្បាប់ដែលបានកែសម្រួលនៃរដ្ឋវ៉ាស៊ីនតោន, RCW) Washington Administrative Code (និងក្រមរដ្ឋបាលវ៉ាស៊ីនតោន, WAC)។

តើការដាក់ពិន័យលើរាងកាយជាអំពើត្រឹមត្រូវដែរឬទេ ?

បាទ/ចាស ការដាក់ពិន័យលើរាងកាយគឺជាអំពើត្រឹមត្រូវ រួមទាំងការប្រើប្រាស់ឱ្យបានសមស្រប ឬការដាក់ទណ្ឌកម្មលើរាងកាយ មិនត្រូវបានចាត់ទុកថាជាករណីរំលោភបំពាន ឬខុសច្បាប់នៅពេលដែលវាសមហេតុផល និងកម្រិតតម្រូវ ហើយត្រូវបានដាក់ដោយឪពុកម្តាយ គ្រូបង្រៀន ឬអាណាព្យាបាលដាក់ទណ្ឌកម្មក្នុងគោលបំណងរារាំង ឬកែប្រែកុមារ។ អាយុ ទំហំ និងស្ថានភាពរបស់កុមារ និងទីកន្លែងនៃការរងរបួសណាមួយត្រូវយកមកពិចារណា ដើម្បីកំណត់ថាតើផលប៉ះពាល់រាងកាយគឺមានកម្រិតសមស្រប ឬមធ្យម។ គត្តាផ្សេងទៀតអាចរួមមានកម្រិតនៃការអភិវឌ្ឍរបស់កុមារ និងលក្ខណៈធម្មតាជានៃការប្រព្រឹត្តកំហុសរបស់កុមារ។ ជំនឿរបស់ពួកគេដែលថាវាចាំបាច់ក្នុងការដាក់ទណ្ឌកម្មកុមារមិនបង្ហាញអំពីភាពត្រឹមត្រូវ ឬអនុញ្ញាតឱ្យប្រើកម្លាំងហួសប្រមាណ ជ្រុលជ្រួល ឬមិនសមស្របទៅលើកុមារទេ។ ការប្រើកម្លាំងលើកុមារដោយបុគ្គលណាម្នាក់គឺជាអំពើខុសច្បាប់ លុះត្រាតែអំពើនេះគឺសមហេតុផល និងមានកម្រិតតម្រូវ ហើយត្រូវបានអនុញ្ញាតជាមុនដោយឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារក្នុងគោលបំណងរារាំង ឬកែប្រែកុមារ។

- RCW 9A.16.100៖ <https://apps.leg.wa.gov/RCW/default.aspx?cite=9A.16.100>
- WAC 110-30-0030៖ <https://apps.leg.wa.gov/WAC/default.aspx?cite=110-30-0030>

តើអ្វីទៅជាកម្លាំងកាយជ្រុលជ្រួល ឬមិនសមហេតុផល ហើយចាត់ទុកថាជាករណីរំលោភបំពានលើផ្លូវកាយ ?

ការរំលោភបំពានលើរាងកាយមានន័យថា ការបង្កស្នាមរបួសដោយចេតនា ឬការធ្វើបាបរាងកាយកុមារដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព សុខុមាលភាព ឬសុវត្ថិភាពរបស់កុមារ។ វាអាចរាប់បញ្ចូលទាំង ប៉ុន្តែមិនកំណត់ត្រឹមចំពោះសកម្មភាពដូចជា៖

- (a) ការចោល ការទាត់ ការផុត ឬកាប់កុមារ
- (b) វាយកុមារដោយកណ្តាប់ដៃ
- (c) អង្វរកុមារអាយុក្មេងមិនបានល្អ
- (d) ខូចបំបែករបស់កុមារ
- (e) គំរាមកំហែងកុមារដោយអារម្មណ៍ប្រល័យលំហែង ឬ
- (f) ការប្រើកម្លាំងលើកុមារដោយបុគ្គលណាម្នាក់ដែលប៉ះពាល់ដល់សុខភាព សុខុមាលភាព ឬសុវត្ថិភាពរបស់កុមារ។

- RCW 9A.16.100៖ <https://apps.leg.wa.gov/RCW/default.aspx?cite=9A.16.100>
- WAC 110-30-0030៖ <https://apps.leg.wa.gov/WAC/default.aspx?cite=110-30-0030>

តើអ្វីដែលត្រូវចាត់ទុកថាជាការរំលោភបំពានផ្លូវភេទ ?

ការរំលោភបំពានផ្លូវភេទមានន័យថាប្រព្រឹត្តិ ឬអនុញ្ញាតឱ្យប្រព្រឹត្តបទល្មើសផ្លូវភេទលើកុមារដូចដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ។ ការប៉ះដោយចេតនា ដោយផ្ទាល់ ឬតាមរយៈសម្លៀកបំពាក់នៃផ្លូវភេទ ឬផ្នែកស្និទ្ធស្នាលផ្សេងទៀតរបស់កុមារ ឬការអនុញ្ញាត ការបង្ខំ ការលើកទឹកចិត្ត ការផ្តល់ជំនួយ ឬបើមិនដូច្នោះទេបណ្តាលឱ្យកុមារចូលរួមក្នុងការប៉ះពាល់ផ្នែកផ្លូវភេទ ឬភាពស្និទ្ធស្នាលផ្សេងទៀតសម្រាប់គោលបំណងនៃការបំពេញតម្រូវការផ្លូវភេទរបស់បុគ្គលដែលប៉ះពាល់ កុមារ ឬភាគីទីបី។ ឪពុកម្តាយ ឬអាណាព្យាបាលរបស់កុមារ បុគ្គលដែលត្រូវបានអនុញ្ញាតដោយឪពុកម្តាយ ឬអាណាព្យាបាលឱ្យផ្តល់ការថែទាំកុមារដល់កុមារ ឬបុគ្គលដែលផ្តល់សេវាកម្មដែលមានការទទួលស្គាល់ខាងវេជ្ជសាស្ត្រដល់កុមារអាចប៉ះពាល់នៅកន្លែងផ្លូវភេទ ឬកន្លែងភ្លើងខ្នាស់ផ្សេងទៀតក្នុងគោលបំណងផ្តល់អនាម័យ ការថែទាំកុមារ និងការព្យាបាល ឬការធ្វើរោគវិនិច្ឆ័យវេជ្ជសាស្ត្រ។

WAC 110-30-0030៖ <https://apps.leg.wa.gov/WAC/default.aspx?cite=110-30-0030>



Washington State Department of
CHILDREN, YOUTH & FAMILIES



តើការកេងប្រវ័ញ្ចផ្លូវភេទគឺជាអ្វី ?

ការកេងប្រវ័ញ្ចផ្លូវភេទរាប់បញ្ចូលទាំង ប៉ុន្តែមិនកំណត់ត្រឹមតែការជួញដូរផ្លូវភេទ និងការធ្វើអាជីវកម្មផ្លូវភេទ ដោយសារវាក្យសព្ទទាំងនេះត្រូវបានកំណត់និយមដោយច្បាប់ ហើយរាប់បញ្ចូលទាំងសកម្មភាពនានាដូចជាការអនុញ្ញាត ការបង្ខិតបង្ខំ ការលើកទឹកចិត្ត ការផ្តល់ជំនួយ ឬបណ្តាលឱ្យកុមារចូលរួមក្នុងសកម្មភាពមួយ ឬច្រើនខាងក្រោមនេះ៖

- (a) សកម្មភាពផ្លូវភេទណាមួយនៅពេលដែលរបស់ដែលមានតម្លៃត្រូវបានផ្តល់ឱ្យ ឬទទួលបានដោយបុគ្គលណាម្នាក់ជាថ្នូរនឹងការរួមភេទ
- (b) សកម្មភាពអាក្រក់ផ្លូវភេទ សកម្មភាពអាសអាភាស ឬអានាចារ្យដែលត្រូវបានគេចក្រប ចក្ខុវិស័យ ឬផលិតឡើងវិញ ឬបញ្ជូនតាមប្រព័ន្ធអេឡិចត្រូនិក
- (c) សកម្មភាពអាក្រក់ផ្លូវភេទ សកម្មភាពអាសអាភាស ឬអានាចារ្យ ដែលជាផ្នែកមួយនៃការសម្តែងផ្សាយផ្ទាល់ ឬដើម្បីផលប្រយោជន៍ ឬការបំពេញចំណង់ផ្លូវភេទរបស់បុគ្គលម្នាក់ផ្សេងទៀត។

WAC 110-30-0030៖ <https://apps.leg.wa.gov/WAC/default.aspx?cite=110-30-0030>

តើខ្ញុំអាចទុកកូនខ្ញុំឱ្យនៅម្នាក់ឯងជាមួយជនល្មើសផ្លូវភេទសូម្បីតែមួយរយៈពេលខ្លីបានទេ ?

ទេ ការទុកកុមារឱ្យជនល្មើសផ្លូវភេទមើលថែជាបទមជ្ឈឹម លុះត្រាតែតុលាការបានចេញដីកាអនុញ្ញាតឱ្យជនល្មើសនេះមានទំនាក់ទំនងជាមួយកុមារដោយគ្មានការត្រួតពិនិត្យ ឬជនល្មើសនេះត្រូវបានអនុញ្ញាតឱ្យមានទំនាក់ទំនងជាមួយកុមារពាក់ព័ន្ធដោយគ្មានការត្រួតពិនិត្យតាមផែនការជួបជុំគ្រួសារវិញ ដែលត្រូវបានអនុម័តដោយតុលាការ នាយកដ្ឋានកែប្រែ ឬនាយកដ្ឋានសេវាកម្មសង្គម និងសុខាភិបាលស្របតាមគោលនយោបាយរបស់នាយកដ្ឋាន។

បុគ្គលម្នាក់មានពិរុទ្ធភាពពីបទឧក្រិដ្ឋនៃការទុកកុមារឱ្យជនល្មើសផ្លូវភេទមើលថែប្រសិនបើបុគ្គលនោះ (a) ជាឪពុកម្តាយរបស់កុមារ (b) ត្រូវបានប្រគល់ឱ្យថែរក្សារាងកាយរបស់កុមារ ឬ (c) ធ្វើការដើម្បីផ្តល់ ឱ្យកុមារនូវតម្រូវការចាំបាច់ ជាមូលដ្ឋាននៃជីវិត ហើយទុកឱ្យកុមារស្ថិតនៅក្នុងការមើលថែ ឬការរៀនរបស់បុគ្គលម្នាក់ផ្សេងទៀតដែលមិនមែនជាឪពុកម្តាយ អាណាព្យាបាល ឬអ្នកចិញ្ចឹមស្របច្បាប់របស់កុមារដោយដឹងថាបុគ្គលនោះបានចុះឈ្មោះ ឬ តម្រូវឱ្យចុះឈ្មោះជាជនល្មើសផ្លូវភេទក្រោមច្បាប់នៃរដ្ឋនេះ ឬច្បាប់ឬបទប្បញ្ញត្តិនៅក្នុងយុត្តាធិការផ្សេងទៀតដែលមានតម្រូវការប្រហាក់ប្រហែលគ្នាដោយសារតែបទល្មើសផ្លូវភេទលើកុមារ។

RCW 9A.42.110៖ <https://apps.leg.wa.gov/RCW/default.aspx?cite=9A.42.110>

តើអ្វីជាការប្រព្រឹត្តដោយឆ្នើសប្រហែស ឬការធ្វើទុក្ខបុកម្នេញ ?

ការប្រព្រឹត្តដោយឆ្នើសប្រហែស ឬការធ្វើទុក្ខបុកម្នេញសំដៅលើទង្វើ ឬការខកខានមិនបានធ្វើសកម្មភាព ឬផលប៉ះពាល់បន្ថែមនៃលំនាំនៃទង្វើ អាកប្បកិរិយា ឬភាពអសកម្មរបស់ឪពុកម្តាយ អាណាព្យាបាលស្របច្បាប់ អាណាព្យាបាល ឬអ្នកថែទាំរបស់កុមារ ដែលបង្ហាញពីការមិនយកចិត្តទុកដាក់មិនអើពើចំពោះផលវិបាកលើកុមារ និងបង្កើតគ្រោះថ្នាក់ច្បាស់លាស់ និងបច្ចុប្បន្នចំពោះសុខភាព សុខុមាលភាព ឬសុវត្ថិភាពរបស់កុមារ។

- (a) នៅពេលពិចារណាថាមានគ្រោះថ្នាក់ច្បាស់លាស់ និងបច្ចុប្បន្នបំផុត ភស្តុតាងនៃការប្រើសារធាតុញៀនរបស់ឪពុកម្តាយជាកត្តារួមចំណែកត្រូវតែផ្តល់ទម្ងន់ធំ។
- (b) ការពិតដែលថាបងប្អូនរួមបន្ទប់ជាមួយគ្នាមិនមែនជាការប្រព្រឹត្តដោយឆ្នើសប្រហែស ឬការធ្វើទុក្ខបុកម្នេញ។
- (c) ភាពក្រីក្រ ភាពគ្មានផ្ទះសម្បែង ឬការប្រឈមមុខនឹងអំពើហិង្សាក្នុងគ្រួសារដែលបានប្រព្រឹត្តទៅលើជនផ្សេងក្រៅពីកុមារ មិនបង្កើតជាការប្រព្រឹត្តដោយឆ្នើសប្រហែស ឬការធ្វើទុក្ខបុកម្នេញទេ។
- (d) កុមារមិនត្រូវទទួលបានការខូចខាតដាក់ស្តែង ឬការផលប៉ះពាល់លើរាងកាយ ឬសតិអារម្មណ៍ ដើម្បីស្ថិតក្នុងកាលៈទេសៈដែលបង្កើតឱ្យមានគ្រោះថ្នាក់ច្បាស់លាស់ និងបច្ចុប្បន្នចំពោះសុខភាព សុខុមាលភាព ឬសុវត្ថិភាពរបស់កុមារ។
- (e) ការប្រព្រឹត្តដោយឆ្នើសប្រហែស ឬការធ្វើទុក្ខបុកម្នេញអាចរាប់បញ្ចូល ប៉ុន្តែមិនកំណត់ត្រឹមតែទង្វើមួយ ឬច្រើនដូចខាងក្រោម៖
 - (i) ការខកខានមិនបានផ្តល់អាហារគ្រប់គ្រាន់ ទីជម្រក សម្លៀកបំពាក់ ការត្រួតពិនិត្យ ឬការថែទាំសុខភាពដែលចាំបាច់សម្រាប់សុខភាព សុខុមាលភាព ឬសុវត្ថិភាពរបស់កុមារ ដូចជាការបរាជ័យនេះបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះផលវិបាកលើកុមារ និងបង្កើតឱ្យមានគ្រោះថ្នាក់ច្បាស់លាស់ និងបច្ចុប្បន្នចំពោះសុខភាព សុខុមាលភាព ឬសុវត្ថិភាពរបស់កុមារ
 - (ii) សកម្មភាព ការខកខានមិនបានធ្វើសកម្មភាព ឬការខ្ចីខ្ចាដែលបណ្តាលឱ្យមានរបួស ឬហានិភ័យនៃការរងរបួសដល់ការអភិវឌ្ឍរាងកាយ សតិអារម្មណ៍ និង/ឬការយល់ដឹងរបស់កុមារដែលបង្ហាញពីការមិនយកចិត្តទុកដាក់ធ្ងន់ធ្ងរចំពោះផលវិបាកលើកុមារ និងបង្កើតឱ្យមានគ្រោះថ្នាក់ច្បាស់លាស់ និងបច្ចុប្បន្នចំពោះសុខភាព សុខុមាលភាព ឬសុវត្ថិភាពរបស់កុមារ
 - (iii) ផលប៉ះពាល់បន្ថែមនៃលំនាំនៃទង្វើ អាកប្បកិរិយា ឬភាពអសកម្មរបស់ឪពុកម្តាយ ឬអាណាព្យាបាលក្នុងការផ្តល់តម្រូវការផ្លូវកាយ ផ្លូវអារម្មណ៍ ឬការអភិវឌ្ឍរបស់កុមារដែលបង្ហាញពីការមិនយកចិត្តទុកដាក់ធ្ងន់ធ្ងរចំពោះផលវិបាកលើកុមារ និងបង្កើតឱ្យមានគ្រោះថ្នាក់ច្បាស់លាស់ និងបច្ចុប្បន្នចំពោះសុខភាព សុខុមាលភាព ឬសុវត្ថិភាពរបស់កុមារ
 - (iv) ផលប៉ះពាល់នៃការបរាជ័យរ៉ាំរ៉ៃជាបន្តបន្ទាប់របស់ឪពុកម្តាយ ឬអាណាព្យាបាលក្នុងការបំពេញខុសរក្សា ភាពព្យាបាទឪពុកម្តាយ ឬភាពព្យាបាទដែលបណ្តាលឱ្យមានរបួស ឬហានិភ័យធ្ងន់ធ្ងរនៃការបង្ករបួសដល់ការអភិវឌ្ឍរាងកាយ សតិអារម្មណ៍ ឬការយល់ដឹងរបស់កុមារ ដែលបង្ហាញពីការមិនយកចិត្តទុកដាក់ធ្ងន់ធ្ងរចំពោះផលវិបាកលើកុមារ និងបង្កើតឱ្យមានគ្រោះថ្នាក់ច្បាស់លាស់ និងបច្ចុប្បន្នចំពោះសុខភាព សុខុមាលភាព ឬសុវត្ថិភាពរបស់កុមារ។

WAC 110-30-0030៖ <https://apps.leg.wa.gov/WAC/default.aspx?cite=110-30-0030>